

របាយការណ៍ប្រចាំខែតុលា ឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

ខេត្តកំពង់ធំ ជាខេត្តមួយស្ថិតនៅចំកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាប់មាត់បឹងទន្លេសាបជាតំបន់ វាលទំនាប និងខ្ពង់រាប។ ទីប្រជុំជនខេត្ត ស្ថិតនៅក្នុងក្រុងស្ទឹងសែន ចម្ងាយ ១៦៨ គីឡូម៉ែត្រ ខាងជើង រាជធានីភ្នំពេញ។ ខេត្តមានព្រំប្រទល់៖

- ❖ ខាងជើង ជាប់នឹងខេត្តព្រះវិហារ និងខេត្តសៀមរាប
 - ❖ ខាងត្បូង ជាប់នឹងខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង
 - ❖ ខាងកើត ជាប់នឹងខេត្តកំពង់ចាម និងខេត្តក្រចេះ
 - ❖ ខាងលិច ជាប់នឹងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប
- ខេត្តកំពង់ធំ មានផ្ទៃដីសរុប 1,506,197 ហិកតាចែកជា៖
- ❖ ផ្ទៃដីបង្កបង្កើនផលប្រមាណជា 180,920 ហិកតា
 - ❖ ផ្ទៃដីព្រៃប្រមាណជា 656,057 ហិកតា
 - ❖ ផ្ទៃដីចំការប្រមាណជា 390,743 ហិកតា
 - ❖ ផ្ទៃដីលំនៅឋានប្រមាណជា 115,850 ហិកតា
 - ❖ ផ្ទៃដីទំនេរ វាលស្មៅប្រមាណជា 162,627 ហិកតា

ខេត្តមានស្រុកចំនួន ០៧ និងក្រុង ០១ ឃុំមានចំនួន ៧៣ សង្កាត់ចំនួន ០៨ មានភូមិចំនួន ៧៤៨ ភូមិ ចំនួនមនុស្សសរុប ៧៥៤.៥៣៧ នាក់ គ្រួសារសរុប ១៥៧,៥៥៣ គ្រួសារ ក្នុងនោះស្ត្រីជាមេគ្រួសារ ២៤.១០៥ គ្រួសារ។ ចំនួនខ្នងផ្ទះសរុប ១៤៣.៣៦១ ខ្នងផ្ទះ ចំនួនបង្គន់អនាម័យសរុប ៦៨.៦៤៩ បង្គន់ ចំនួនមនុស្សអាណាថាគ្មានជីវិត ២២៦ នាក់ ចំនួនគ្រួសារដែលមានសមាជិកផ្ទុកឬកើតមេរោគអេដស៍ចំនួន ៥៣០ គ្រួសារ ចំនួនគ្រួសាររស់នៅលើដីសាធារណៈ ១.៣១៨ ចំនួនកុមារកំព្រាអាយុក្រោម ១៨ ឆ្នាំ ដែលខ្ចីពុកម្តាយស្លាប់ដោយជំងឺអេដស៍ចំនួន ៤៦៣ នាក់ ផ្ទៃដីសម្រាប់ធ្វើស្រែប្រាំងចំនួន ៤៩.៥៧០ ហិកតា ស្រែវស្សាចំនួន ២៣០.៦៩៧ ហិកតា ចំនួនសហគមន៍ព្រៃឈើមាន ៩៣ ចំនួនឃុំដែលចេញដីកាទប់ស្កាត់ការបត់ជើងពាសវាលពាសកាលចំនួន ៩ ឃុំ ចំនួនភូមិដែលទទួលបានវិញ្ញាបនប័ត្រ ភូមិដែលមិនមានការបន្ទោបង់ពាសវាលពាសកាល ៤១ ភូមិ ចំនួនឃុំ ដែលមានទីតាំងផលិតសម្ភារៈបង្គន់សម្រាប់លក់ជូនសហគមន៍ (ទីផ្សារអនាម័យ) ចំនួន ២៥ ឃុំ។

ស្ថានភាពផ្លូវក្នុងខេត្ត

ល.រ	ប្រភេទផ្លូវ	ប្រវែង (ម)
1	បេទីមីណី	51,116
2	DBST	33,468
3	Mekadam	40,618
4	បេតុង	8,658

5	គ្រួសក្រហម	2,030,442.5
6	ដីស	794,109.5
7	មិនទាន់លើកដីស	2,477,806
សរុបប្រវែងផ្លូវក្នុងឃុំ សង្កាត់		5,436,218
សរុបចំនួនខ្សែផ្លូវក្នុងឃុំ សង្កាត់		1,311 ខ្សែ

មនុស្សស្វែងរកការងារធ្វើក្នុងប្រទេសចំនួន ៣២,៨១៦ នាក់ ស្រី ១៦,៤២៤ នាក់ និងក្រៅប្រទេសមាន ២៥.២០២ នាក់ ស្រី ៩.៥៨៨ នាក់។ (ព័ត៌មានពីមន្ទីរផែនការខេត្ត កំពង់ធំ ឆ្នាំ ២០១៤)

I. ស្ថានភាពមន្ទីរ

១- ការងាររដ្ឋបាល បុគ្គលិក

មន្ត្រីសរុបចំនួន ៥៣ រូប ស្រីចំនួន ០៤ រូប ÷ មន្ត្រីទំនេរគ្មានបៀវត្សរ៍ ០០ រូប មន្ត្រីមរណភាព ០០ រូប ប្រធានមន្ទីរ ០១ រូប អនុប្រធានមន្ទីរ ០២ រូប មន្ត្រីក្របខ័ណ្ឌថ្មី ២ រូប (ប្រុស) និងបានទទួលលិខិតចូលចំនួន ២២ លិខិត/លិខិតចេញចំនួន ១៦ លិខិត។

២- ការងារគណនេយ្យ និងហិរញ្ញវត្ថុ

ជំពូក	បរិយាយ	ស្ថានភាពឥណទាន គិតជាបៀល	បណ្តាខែមុន	ចំណាយក្នុងខែ ០៩	ចំណាយ បូក យោង	សមតុល្យ
៦០	ការទិញ	154,700,000	20,138,750	43,397,250	63,536,000	91,164,000
៦១	សេវាខាងក្រៅ	298,400,000	8,000,000	2,000,000	10,000,000	288,400,000
៦២	សេវាខាងក្រៅផ្សេងៗ	128,200,000	44,981,850	36,597,500	81,579,350	46,620,650
៦៣	ពន្ធ និងអាករ	3,000,000	0	2,400,000	2,400,000	600,000
៦៤	បន្ទុកបុគ្គលិក	407,700,000	245,277,080	29,505,240	274,782,320	132,917,680
សរុបរួម		992,000,000	318,397,680	113,899,990	432,297,670	559,702,330

៣- ការងារផែនការ និងស្ថិតិ

. បូកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំខែតុលា ឆ្នាំ ២០១៤ និង រៀបចំផែនការសម្រាប់ខេត្ត ស្តីពីការវិភាគបញ្ហាអាទិភាពលើវិស័យអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តកំពង់ធំ។

៤- ការងារអធិការកិច្ច និង សវនកម្ម

កាលពីថ្ងៃទី ១៥-១៧ ខែកញ្ញា ឆ្នាំ ២០១៤ ប្រតិភូអគ្គាធិការក្រសួងដឹកនាំដោយ លោក សេង សុផា បានចុះ មកធ្វើអធិការកិច្ចនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំលើកទី១

៥- ការងារទំនាក់ទំនងសាធារណៈ និងកិច្ចប្រជុំផ្សេងៗ

លោក ម៉ូ ថែម ប្រធានមន្ទីរបានចូលរួមគ្រប់សកម្មភាពសង្គមនៅថ្នាក់ខេត្តបានចំនួន ១៦ លើក។

II. សកម្មភាពតាមវិស័យ

១-ការងារផ្លូវជនបទ (ថវិកាកម្មវិធី)

ក្រុមការងារមន្ទីរ បានចុះស្រង់ទិន្នន័យផ្លូវជនបទប្រភេទ ៤ បានចំនួន ៣៩ ខ្សែប្រវែងសរុប ៤៩,២៦ គ.ម ដែលមានលេខរៀងចាប់ពី ៧៧៦ ដល់ ៨១៤ ហើយត្រូវបានបែងចែកប្រភេទកម្រាលផ្លូវដូចខាងក្រោម៖

- ប្រភេទកម្រាលផ្លូវគ្រួសក្រហមមានចំនួន ២៧ ខ្សែ ប្រវែងសរុប ៤០,២៥ គម
- ប្រភេទកម្រាលផ្លូវ ដីសមានចំនួន ១១ខ្សែ ប្រវែងសរុប ៨,២៥ គម។
- ប្រភេទកម្រាលផ្លូវដីសនិងគ្រួសក្រហម មានចំនួន ១ខ្សែ ប្រវែងសរុប ០,៧៦ គម

ការងារជួសជុលថែទាំផ្លូវ៖

- ផ្លូវថែទាំជាប្រចាំ ចំនួន០២ខ្សែ ប្រវែង ១៦,៥០ គ.ម នៅស្រុកបារាយណ៍ និងស្រុកសន្តុក សម្រេចបាន ៨០%

២-ការងារផ្គត់ផ្គង់ទឹកស្អាតជនបទ (ថវិកាកម្មវិធី) (គ្មានសកម្មភាព)

៣-ការងារសុខភាពអនាម័យជនបទ

លោក ប្រាក់ មុត បានចូលរួមប្រចាំខែពីការងារបច្ចេកទេសសុខាភិបាល នៅមន្ទីរសុខាភិបាលខេត្ត កំពង់ធំ អ្នកចូលរួម មន្ទីរពាក់ព័ន្ធ អង្គការដៃគូរក្នុងខេត្ត ជាទៀងទាត់។

៤-ការងារអភិវឌ្ឍន៍សហគមន៍ (ថវិកាកម្មវិធី)

បានទទួលថវិកាចំនួន ១២ លានរៀល ពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍មកធ្វើសកម្មភាពស្តីពីការ ពង្រឹង គណៈកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) លើស្រុក ចំនួន ២ គឺស្រុកប្រាសាទសំបូរ ឃុំតាំងក្រសៅ និងឃុំសំបូរ លើភូមិចំនួន ២១ ភូមិ និងស្រុកប្រាសាទបល្ល័ង្ក ឃុំទួលក្រើលនិងឃុំ សាលាវិស័យសរុបចំនួន ២១ ភូមិ។

៥-ការងារបណ្តុះបណ្តាល និង ត្រួតពិនិត្យ

សកម្មភាពអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងប្រទេស

ល.រ	ប្រភេទវគ្គ			ឈ្មោះមន្ត្រី ចូលរួម	ខ្លឹមសារវគ្គ	រយៈពេល	ចំនួន ថ្ងៃ	ទីកន្លែង	អ្នកគាំទ្រ
	ប	ស	ទ						
១		ស		1-លោក តាន់ វ៉ាសនា	ការកសាងផែនការ និង ធ្វើ បច្ចុប្បន្នភាពកម្មវិធីកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ	14-15/14	02	កំពង់ធំ	កាកបាទ ក្រហមខេត្ត
២		ស		1-លោក ម៉ូ ថែម 2-លោក តាន់ រុដថា 3-លោក ឃ្លង់ សាឡុន 4-លោក ហ៊ុយ សុផារ៉ា	ការពង្រឹងសមត្ថភាពការអនុវត្ត ថវិកាកម្មវិធី	17/10/14	01	ព្រះសីហនុ	MRD
៣		ស		1-លោក ម៉ូ ថែម 2-លោក តាន់ វ៉ាសនា	ស្តីពីស្ថានភាពស្ត្រី និង កុមារ ប្រចាំឆ្នាំថ្នាក់ខេត្ត	21/10/14	01	កំពង់ធំ	Unicef

៦-ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ (គ្មានសកម្មភាព)

៧-ការងារជនជាតិដើមភាគតិច (គ្មានសកម្មភាព)

៨-ការងារ Gender÷ (គ្មានសកម្មភាព)

៩-អង្គការក្នុង និង ក្រៅរដ្ឋាភិបាលក្រោមភិច្ចសហការជាមួយមន្ទីរ

៩.១.អង្គការបង្កន់ពិភពលោកនៅកម្ពុជា (គ្មានសកម្មភាព)

៩.២.អង្គការ IDE (គ្មានរបាយការណ៍)

៩.៣.អង្គការស្ថាពកកម្ពុជា ÷

- បានចែកជូនចម្រោះទឹកស្អាត (ជីវសាស្ត្រ) ដល់សហគមន៍ចំនួន ១៦ ភូមិ ឃុំ ក្រវ៉ា គគីរធំ បាក់ស្នា និងឃុំត្នោតជុំ ស្រុកបារាយណ៍ និងស្រុក សន្ទុក ឃុំទីពោ និងព្នៅបានចំនួន ១.៦៣៦ ចម្រោះ

៩.៤.អង្គការ CARITAS ÷ការអប់រំសុខភាពនិងការបណ្តុះបណ្តាលមាន÷

- អប់រំពីការទុកដាក់ទឹកឱ្យមានសុវត្ថិភាពបាន ១៣ ភូមិអ្នកចូលរួម ៤០៣ នាក់ជាស្រ្តី
- អប់រំពីបរិស្ថាននិងអនាម័យនៅជុំវិញផ្ទះនៅ ៣ភូមិអ្នកចូលរួម ១២៨ នាក់ ១២២ នាក់
- ផ្តល់ការទទួលបានថ្នាំបង្ការដើម្បីឱ្យទារក ស្រ្តីមានផ្ទៃពោះនៅភូមិ អូររំដេង ឃុំត្រពាំង
- បូស្សី ស្រុក កំពង់ស្វាយដោយមានកុមារ ៦៣ នាក់ ២០ នាក់ជាស្រ្តី
- សហការជាមួយ CCAMH: ផ្តល់នូវការប្រឹក្សាយោបល់និងការព្យាបាលដល់ទៅ ២១ មនុស្សពេញវ័យលើសុខភាពផ្លូវចិត្ត (១៧ ជាស្រ្តី) និងស្មើ ៦៨ ករណី
- ការគាំទ្រអង្គរទៅមនុស្សចាស់ជាងគេនិងងាយរងគ្រោះនៅក្នុងភូមិចំនួន៧ ដោយមាន ៥១ នាក់ ស្រី ៣៩ នាក់ អង្គរទំងន់ ៩៤១ គក្រ
- បានបង្កើត ក្រុមមនុស្សដែលងាយរងគ្រោះនៅក្នុងភូមិចំនួន៧ ដោយមាន ៥១ នាក់ (៣៩ នាក់គឺជាស្រ្តី)

៩.៥.អង្គការ CGA (ស្រុក ស្មោង)÷ (គ្មានរបាយការណ៍)

៩.៦.អង្គការ សកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) (គ្មានរបាយការណ៍)

៩.៧. CWS សហការជាមួយមន្ទីរបាន÷

ចុះបំផុសស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យCLTS អ្នកចូលរួមសរុប១៩៨នាក់/ស្រី ១៦២ នាក់ ស្រុកប្រាសាទសំបូរ ឃុំ ស្រើង ភូមិស្រើង,ស្វាយ,បេង លទ្ធផលមានអ្នកស្ម័គ្រចិត្តសាងសង់បង្គន់ប្រើប្រាស់សរុប ៣៨គ្រួសារ ។

៩.៨.អង្គការមុស្លីមអេដកម្ពុជា (គ្មានរបាយការណ៍)

៩.៩.អង្គការ Oxfam (គ្មានរបាយការណ៍)

៩.១០. WWC ÷ បានសហការជាមួយមន្ត្រីមន្ទីរ ទទួលបានលទ្ធផលដូចខាងក្រោម÷

បណ្តុះបណ្តាលស្តីពីការលើកកម្ពស់អនាម័យតាមសហគមន៍ (HP) ដល់យុវជននៅស្រុកស្មោងបាន

១ វគ្គ អ្នកចូលរួមសរុបចំនួន ៣៩ នាក់ ស្រី ២១ នាក់ (ឃុំទ្រា ចំនួន ៤ ភូមិ និងឃុំ បន្ទាយសោងមានចំនួន ២ ភូមិ) ។

៩.១១. អង្គការ ទ្រទ្រង់ស្ត្រីខ្មែរ (គ្មានរបាយការណ៍)

៩.១២. អង្គការ ពន្លឺអភិវឌ្ឍន៍ (APA)

បានសហការជាមួយមន្ទីររៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្ហាញមួយ ស្តីពីការកាត់បន្ថយហានិភ័យនៃ គ្រោះមហន្តរាយដាក់ចូលទៅក្នុងផែនការអភិវឌ្ឍន៍នៅស្រុកកំពង់ស្វាយ មានអ្នកចូលរួមចំនួន ១៧ នាក់ ស្រី ៥ នាក់ ក្នុងនោះមន្ត្រីរាជការជំរុញស្រុកចំនួន ១៥ នាក់ និង បុគ្គលិកអង្គការចំនួន ២ នាក់ រយៈពេល ៤ ថ្ងៃចាប់ពី ថ្ងៃទី ២០ - ២៣ ខែ តុលា ឆ្នាំ ២០១៤។

៩.១៣. អង្គការ ទឹកស្អាត ១០០១ (គ្មានរបាយការណ៍)

៩.១៤. អង្គការ ESSD (គ្មានរបាយការណ៍)

៩.១៥. អង្គការ ស្រែខ្មែរ ÷ (គ្មានរបាយការណ៍)

១០- កម្មវិធី និងគម្រោង

១០.១- គម្រោងផ្គត់ផ្គង់ទឹកនិងអនាម័យជនបទទី ២ (RWSSSP-2) (មន្ត្រីចំនួន ១០ នាក់)

- ផលិតសម្ភារៈបង្គន់ ជូនសហគមន៍បាន ១០០% នៅឃុំបឹងចំនួន ១៣៧៩ បង្គន់ ស្រុក បារាយណ៍ ការចូលរួមសាងសង់របស់សហគមន៍បានចំនួន ១៣៥៤ នៅសល់ ២៥
- ឃុំ មានជ័យ ស្រុក សណ្តាន់ចំនួន ១២០៣ បង្គន់ បានផ្តល់សម្ភារៈបង្គន់អនាម័យ
- ជូនសហគមន៍ចំនួន ៩៨៩ឈុត សហគមន៍ចូលរួមសាងសង់បានចំនួន ៧៣៥ បង្គន់
- ឃុំ មានវិទ្ធិ ស្រុកសណ្តាន់ ចំនួន ១១២៩ បង្គន់ បានផ្តល់សម្ភារៈបង្គន់អនាម័យ
- ជូនសហគមន៍ ចំនួន ៦៨៥ឈុត សហគមន៍ចូលរួមសាងសង់បានចំនួន ៤៧៩ បង្គន់
- ពាងត្រងទឹកភ្លៀងតាមគ្រួសារចំនួន ៤២៣ សម្រេចបាន ១០០% ឃុំ មានជ័យ និងឃុំ
- មានវិទ្ធិមានចំនួន ៤៨០ ពាងសម្រេចបាន ៣៦០ ពាង ស្រុកសណ្តាន់

១០.២- គម្រោងផ្លូវក្រាលកៅស៊ូ (RRIP) (មន្ត្រីចំនួន ០៤ នាក់)

សាងសង់ផ្លូវក្រាលកៅស៊ូពីកូនភ្នំត្នោត ដល់សណ្តាន់ប្រវែង ៦៦,២ គ.ម សម្រេចបាន ÷

- ចាក់ដីសង្ក្រានដែលជាដីមានរឹងខ្ពស់ (Embankment) សម្រេចបាន ១០០%
- ចាក់ដីសង្ក្រានដែលជាដីមានរឹងខ្ពស់ (Sub-grade) សម្រេចបាន ១០០%
- ដំណើរការចាក់គ្រួសក្រហម (Sub-Base) ស្រទាប់លើ និងភ្លៀសម្អាតបាន ១០០%
- ស្រទាប់គ្រឹះថ្មបំបែក Base Course សម្រេចបាន ៨៨%
- ចាក់កៅស៊ូបាចថ្ម DBST សម្រេចបាន ៨៥%
- សាងសង់សំណង់ល្អបានចំនួន ១៧ កន្លែង សម្រេចបាន ១០០%
- គម្រោងដំណើរការសព្វថ្ងៃប្រើប្រាស់កម្មវិធីចំនួនប្រមាណជា ១០០ នាក់ ស្រី ២០ នាក់

- បានចុះប្រជុំផ្សព្វផ្សាយ និង ជូនដំណឹងអំពីការដាក់កូនឈើតាមដងផ្លូវជនបទពី ភូមិ
- កូនភ្នែក ដល់សណ្តាន់ ផ្លូវប្រវែង ៦៦,២ គ.ម ដល់អាជ្ញាធរឃុំចំនួន ៩ និង ភូមិចំនួន ៣៦ ភូមិ

១០.៣-គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធនៃបណ្តុះកេតសាណា (KERRP) (មន្ត្រីចំនួន ០៥ នាក់)
(គ្មានសកម្មភាព)

១០.៤-កម្មវិធី WFP (ផ្លូវជីស) (មន្ត្រីចំនួន ០៤ នាក់)(បញ្ចប់គម្រោងក្នុងខែសីហា)

១០.៥-គម្រោងអភិវឌ្ឍន៍នៃបណ្តាសាស្ត្រសាម (TSLRDP)(មន្ត្រីចំនួន០៥នាក់)

រៀបចំធ្វើផែនការសកម្មភាពនិងថវិកា សម្រាប់បង្កើតគណៈកម្មការថែទាំផ្លូវជនបទបាន ០៨ ក្រុម លើខ្សែផ្លូវចំនួន ១១ ខ្សែ ក្នុងស្រុកស្មោង ស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ ។

១០.៦-គម្រោង (RIP-II) (មន្ត្រីចំនួន ០៤ នាក់)

បានលើកគម្រោងផែនការសម្រាប់ការងារថែទាំ និង ជួសជុលដោយកន្លែងៗ មាន៖ ផ្លូវថែទាំប្រចាំ មានចំនួន៣ខ្សែប្រវែង ២១គម គឺ៖១-ផ្លូវជាតិ៦ -សេរីសុខុម ឃុំឈូកខ្សាច់ បារាយណ៍ប្រវែង ៥,២៥ គ.ម ២- ប្រឡាយ-តាប៉ោង ឃុំតាំងក្រសៅ ប្រាសាទសំបូរ ប្រវែង ៤,៩៣ គ.ម ៣-កំពង់ឈើទាល -ប្រឡាយឃុំតាំងក្រសៅ ប្រាសាទសំបូរ ប្រវែង ១០,៨៣ គ.ម សម្រេចបាន៩០% ។

១០.៧-កម្មវិធី ទឹកស្អាត និង អនាម័យ (UNICEF) (មន្ត្រីចំនួន ០៤ នាក់)

១-ថ្ងៃទី ១១/៩/២០១៤ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ស្រុក ចំនួន ០៣ រូប និងគ.ក.ន.ក ជនបង្គោល អនាម័យភូមិ បានចុះត្រួតពិនិត្យ និងបំផុសការកែលម្អការងារ CLTS នៅឃុំ រុងរឿង ភូមិស្វាយរៀង មានគ្រួសារ សរុប ១៦៧ គ្រួសារ= ខ្ទង់ផ្ទះ ១៦០ ខ្ទង់ ។ក្នុងនោះ ខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៤៥ % កខ្វក់= ៥៥% និង គ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ២០ % និងជីកទឹកមានសុវត្ថិភាព= ៥០ % ។

២-ថ្ងៃទី ១២ /៩/២០១៤ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ស្រុក ចំនួន ០៣ រូប និងគ.ក.ន.ក ជន បង្គោលអនាម័យភូមិ បានចុះត្រួតពិនិត្យ និងបំផុសការកែលម្អការងារ CLTS នៅឃុំ សំព្រោជ ៖

-ភូមិត្រាចដ្តី មានគ្រួសារសរុប គ្រួសារ= ខ្ទង់ផ្ទះ ខ្ទង់ បង្គន់មានស្រាប់សរុបចំនួន ៥៧ បង្គន់ មានបង្គន់ ចាក់ទឹក ៥៧ បង្គន់ ។ក្នុងនោះ ខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៣៥ % កខ្វក់= ៦៥ % និង គ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៣០ % និងជីកទឹកមានសុវត្ថិភាព= ៧០ %

-ភូមិប្រដិត មានគ្រួសារសរុប ១៣២ គ្រួសារ= ខ្ទង់ផ្ទះ ១១៥ ខ្ទង់ បង្គន់មានស្រាប់សរុបចំនួន បង្គន់ មានបង្គន់ចាក់ទឹក ៣៥ បង្គន់ ។ ក្នុងនោះគ្រួសារស្ម័គ្រចិត្តសាងសង់បង្គន់ ២៣ គ្រួសារ បង្គន់ដែលបាន សាងសង់ថ្មី = ០០ បង្គន់ និងខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៤៥% កខ្វក់= ៥៥% និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៥០% និងជីកទឹកមានសុវត្ថិភាព= ៧០% ។

៣-ថ្ងៃទី ១៣/៩/២០១៤ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ស្រុក ចំនួន ០៣ រូប និង

គ.ក.ន.ក ជនបង្គោលអនាម័យភូមិបានចុះត្រួតពិនិត្យនិងបំផុសការកែលម្អការងារ CLTSនៅឃុំ កំពង់ចិនត្បូង ៖

-ភូមិកំពង់ក្តី មានគ្រួសារសរុប ៤០៥ គ្រួសារ= ខ្ទង់ផ្ទះ ៣៨៧ ខ្ទង់ បង្គន់មានស្រាប់សរុបចំនួន ៣២៥

បង្គន់មានបង្គន់ចាក់ទឹក ៣២៣ បង្គន់ក្នុងនោះខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៧៥% កខ្វក់= ១០% និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៨៥% និងជីកទឹកមានសុវត្ថិភាព= ៩៥%

-ភូមិលាបទង មានគ្រួសារសរុប ៤២៥ គ្រួសារ=ខ្ទង់ផ្ទះ ៤២២ ខ្ទង់ បង្គន់មានស្រាប់សរុបចំនួន ៣៨១ បង្គន់ មានបង្គន់ចាក់ទឹក ៣២១ បង្គន់ ក្នុងនោះ ខ្ទង់ផ្ទះដែលមានបរិស្ថាន និងអនាម័យស្អាត= ៦០% កខ្វក់= ២០% និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៤៥% និងជីកទឹកមានសុវត្ថិភាព= ៥៥%

៤-ថ្ងៃទី០៩/៩/២០១៤ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្រុក ចំនួន ០៣ រូប និងគ.ក.ន.ក ជនបង្គោលអនាម័យភូមិ បានចុះត្រួតពិនិត្យ និងបំផុសការកែលម្អការងារ CLTS នៅឃុំ ងន ស្រុក សណ្តាន់ ÷

-ភូមិ ស្រឡៅ មានគ្រួសារសរុប ១០១ គ្រួសារ=ខ្ទង់ផ្ទះ ៩៦ ខ្ទង់ បង្គន់មានស្រាប់សរុបចំនួន ៦៨ បង្គន់ មានបង្គន់ចាក់ទឹក ០៦ បង្គន់ ក្នុងនោះគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៩% និងជីកទឹកមានសុវត្ថិភាព=៦០%

-ភូមិ វាលព្រីងលើ មានគ្រួសារសរុប ៧៧ គ្រួសារ=ខ្ទង់ផ្ទះ ៦៦ ខ្ទង់ បង្គន់មានស្រាប់សរុបចំនួន ៤២ បង្គន់ មានបង្គន់ចាក់ទឹក ០៤ បង្គន់ ក្នុងនោះគ្រួសារស្ម័គ្រចិត្តសាងសង់បង្គន់ ០៥ គ្រួសារ បង្គន់ដែលបានសាងសង់ថ្មី =០០ បង្គន់ -ខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ០ % កខ្វក់= ០ % និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៤៥% និងជីកទឹកមានសុវត្ថិភាព=៦៥%

៥-ថ្ងៃទី១៦/៩/២០១៤ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ស្រុក ចំនួន ០៣ រូប និងគ.ក.ន.ក ជនបង្គោលអនាម័យភូមិបានចុះត្រួតពិនិត្យនិងបំផុសការកែលម្អការងារ CLTS នៅឃុំ ទីពោធិ៍ ស្រុកសន្ទុក ភូមិ ធ្លុង មានគ្រួសារសរុប ៣៧៧ គ្រួសារ=ខ្ទង់ផ្ទះ ៣៤៧ ខ្ទង់ បង្គន់មានស្រាប់សរុបចំនួន ១៩៧ បង្គន់ មានបង្គន់ចាក់ទឹក ២៦ បង្គន់ ក្នុងនោះខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត=៧០% កខ្វក់= ៣០ % និង គ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ២០% និងជីកទឹកមានសុវត្ថិភាព=៧០% ។

៦-ថ្ងៃទី១៧/៩/២០១៤ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្រុក ចំនួន ០៣ រូប និងគ.ក.ន.ក ជនបង្គោលអនាម័យភូមិបានចុះត្រួតពិនិត្យនិងបំផុសការកែលម្អការងារ CLTS នៅឃុំ ត្បូងក្រពើ ស្រុកសន្ទុក ÷

-ភូមិ បញ្ហាជី មានគ្រួសារសរុប ២៩៨ គ្រួសារ=ខ្ទង់ផ្ទះ ២៨៧ ខ្ទង់ បង្គន់មានស្រាប់សរុបចំនួន ២៤៥ បង្គន់ មានបង្គន់ចាក់ទឹក ១២៩ បង្គន់ ក្នុងនោះខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៧០% កខ្វក់= ១០% និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៤៥% និងជីកទឹកមានសុវត្ថិភាព= ៨៥%

-ភូមិ ពោធិ៍ខាវ មានគ្រួសារសរុប ២៦៤ គ្រួសារ=ខ្ទង់ផ្ទះ២៥៥ ខ្ទង់ បង្គន់មានស្រាប់សរុបចំនួន ១៤៩ បង្គន់ មានបង្គន់ចាក់ទឹក ១៤១ បង្គន់ ក្នុងនោះខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៨០% កខ្វក់= ៥% និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៥៥% និងជីកទឹកមានសុវត្ថិភាព= ៩០%

៧-ថ្ងៃទី ១៧/៩/២០១៤ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្រុក ចំនួន ០៣ រូប និងគ.ក.ន.ក ជនបង្គោលអនាម័យភូមិបានចុះត្រួតពិនិត្យនិងបំផុសការកែលម្អការងារ CLTS នៅឃុំ គោល ស្រុកប្រាសាទសំបូរ÷

-ភូមិ ទួលធ្លុង មានគ្រួសារសរុប ១៩៤ គ្រួសារ=ខ្ទង់ផ្ទះ ១៦៣ ខ្ទង់ បង្គន់មានស្រាប់សរុបចំនួន ៨៩

បង្កន់ មានបង្កន់ចាក់ទឹក ៥៩ បង្កន់ ។ក្នុងនោះខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៥០ % កខ្វក់= ១២ % និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ២៥ % និងជីកទឹកមានសុវត្ថិភាព= ៨០ %

-ភូមិ អូរតាសៀវ មានគ្រួសារសរុប ៨៦ គ្រួសារ= ខ្ទង់ផ្ទះ ៧០ ខ្ទង់ បង្កន់មានស្រាប់សរុបចំនួន ៥៦ បង្កន់ មានបង្កន់ចាក់ទឹក ៥៦ បង្កន់ ។ក្នុងនោះខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៣០ % កខ្វក់= ៤០ % និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៦០ % និងជីកទឹកមានសុវត្ថិភាព= ៧០ %

-ភូមិ ក្បវ មានគ្រួសារសរុប ៧០ គ្រួសារ= ខ្ទង់ផ្ទះ ៦០ ខ្ទង់ បង្កន់មានស្រាប់សរុបចំនួន ៤៤ បង្កន់ មានបង្កន់ចាក់ទឹក ២៤ បង្កន់ ។ក្នុងនោះខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៤៥ % កខ្វក់= ៣០ % និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ១៥ % និងជីកទឹកមានសុវត្ថិភាព= ៨០%

៨-ថ្ងៃទី ១៨/៩/២០១៤ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ស្រុក ចំនួន០៣ រូប និងគ.ក.ន.ក ជនបង្គោលអនាម័យភូមិ បានចុះត្រួតពិនិត្យ និងបំផុសការកែលម្អការងារ CLTS នៅឃុំ ឈូកខ្សាច់ ស្រុកបារាយណ៍ ÷

-ភូមិ ផ្លូវទ្រាស មានគ្រួសារសរុប ៣៦២ គ្រួសារ= ខ្ទង់ផ្ទះ ៣៤៥ ខ្ទង់ បង្កន់មានស្រាប់សរុបចំនួន ១៣៧ បង្កន់ មានបង្កន់ចាក់ទឹក ១៣៥ បង្កន់ ។ក្នុងនោះគ្រួសារស្ម័គ្រចិត្តសាងសង់បង្កន់ ០៧ គ្រួសារ បង្កន់ដែលបានសាងសង់ថ្មី = ០០ បង្កន់ និងខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៦០ % កខ្វក់= ៤០ % និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៤៥ % និងជីកទឹកមានសុវត្ថិភាព= ៨៥ %

-ភូមិ ផ្លូវទទឹង មានគ្រួសារសរុប ៧០ គ្រួសារ= ខ្ទង់ផ្ទះ ៦៩ ខ្ទង់ បង្កន់មានស្រាប់សរុបចំនួន ៣៥ បង្កន់ មានបង្កន់ចាក់ទឹក ៣៥ បង្កន់ ។ក្នុងនោះគ្រួសារស្ម័គ្រចិត្តសាងសង់បង្កន់ ០៤ គ្រួសារ បង្កន់ដែលបានសាងសង់ថ្មី = ០០ បង្កន់ ។និង ខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៧០ % កខ្វក់= ៣០ % និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៣០ % និងជីកទឹកមានសុវត្ថិភាព= ៩០ %

៩-ថ្ងៃទី ១៩/៩/២០១៤ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ស្រុក ចំនួន ០៣ រូប និងគ.ក.ន.ក ជនបង្គោលអនាម័យភូមិ បានចុះត្រួតពិនិត្យ និងបំផុសការកែលម្អការងារ CLTS នៅឃុំ ត្បែង ភូមិពោធិ៍ មានគ្រួសារសរុប ២១០ គ្រួសារ= ខ្ទង់ផ្ទះ ២០០ ខ្ទង់ បង្កន់មានស្រាប់សរុបចំនួន ១៥៣ បង្កន់ មានបង្កន់ចាក់ទឹក ៥៣ បង្កន់ ។ក្នុងនោះខ្ទង់ផ្ទះដែលមានបរិស្ថាននិងអនាម័យស្អាត= ៤៥ % កខ្វក់= ៥៥% និងគ្រួសារបានលាងសម្អាតដៃជាមួយសាប៊ូ= ៣៥ % និងជីកទឹកមានសុវត្ថិភាព= ៦០ % ។

១០-ថ្ងៃទី ១៧/៩/២០១៤ នៅសាលាឃុំ ជ្រាប់ បានរៀបចំប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តកម្មវិធីការបន្សុទ្ធទឹក និងស្តុកទឹកជីកឱ្យមានសុវត្ថិភាពតាមគ្រួសារ(WHTs) ដល់សហគមន៍ចំនួន ០៤ ភូមិ ដោយមានអ្នកចូលរួម សរុបចំនួន ១៤ រូប ស្រី ០២ រូប និងបានកំណត់ការចងក្រុមប្រើប្រាស់ទឹក ទាំង ៤ ភូមិ មានចំនួន ២៣ ក្រុម ។

-រៀបចំចងក្រុមប្រើប្រាស់ទឹកស្អាតនិងអនាម័យនៅឃុំជ្រាប់បាន ២៨ ក្រុម (ភូមិអូរកោះគគី៣ក្រុម ភូមិទទួលវិហា ៨ ក្រុម ភូមិជ័យមង្គល ៩ ក្រុម ភូមិស្តុកស្តុម ៨ ក្រុម) ។

-បណ្តុះបណ្តាលស្តីពី ការធ្វើទឹកឱ្យស្អាតនិងការស្តុកទឹកជីកឱ្យមានសុវត្ថិភាព ដល់ក្រុមប្រើប្រាស់ទឹក

ស្ថាតនិងអនាម័យនិងក្រុមប្រឹក្សាឃុំ ១វគ្គមានអ្នកចូលរួមសរុប៣១នាក់/ស្រី១០នាក់(ឃុំជ្រាប់ ភូមិអូរកោះ គគី ទួលវិហា ជ័យមង្គល ស្តុកស្តុម) ។

-ស្រង់ទិន្នន័យដំបូងស្តីពី ការធ្វើទឹកឱ្យស្អាតនិងការស្តុកទឹកផឹកឱ្យមានសុវត្ថិភាពឃុំជ្រាប់ចំនួន ៤ ភូមិ លទ្ធផល៖

ល.រ	ឈ្មោះភូមិ	ចំនួនគ្រួសារ	គ្រួសារប្រើប្រាស់ទឹកស្អាត		សេចក្តីផ្សេងៗ
			ដាំទឹក	ទឹកចំរោះ	
១	អូរកោះគគី	៣៨	៤	១៦	
២	ទួលវិហា	២៨៥	៤៨	៩៨	
៣	ជ័យមង្គល	៣៥៣	៦០	២៣៩	
៤	ស្តុកស្តុម	២៨០	៤៨	១៧០	
សរុប	៤ ភូមិ	៩៩៦ គ្រួសារ	១៦០ គ្រួសារ	៥២៣ គ្រួសារ	

១០.៨-កម្មវិធីកំចាត់មិនខេត្ត (MAPU) (មន្ត្រីចំនួន ០១ នាក់) គ្មានរបាយការណ៍

១០.៩-គម្រោង (LASED) (មន្ត្រីចំនួន ០២ នាក់) (គ្មានសកម្មភាព)

១០.១០-គម្រោងស្បៀងបន្លាស់ (Cash for Work) (មន្ត្រីចំនួន ០៤ នាក់)
(បានបញ្ចប់គម្រោងក្នុងខែ កក្កដា)

III. ទិសដៅបន្ត

នឹងសាងសង់ផ្លូវជនបទក្រាលកៅស៊ូជំហានទី ២ ប្រមាណជា ៦០ គ.ម

IV. ផលវិបាក

- ប្រជាពលរដ្ឋជាប់រវល់ធ្វើស្រែចំការ ពុំបានចូលរួមជាមួយគម្រោងគ្រប់គ្នាទេ (RWSSSP2)
- សហគមន៍ដែលទទួលបានសម្ភារៈ បង្កន់ដល់ផ្ទះហើយខ្វះការចូលរួមសាងសង់ (RWSSSP2)

V. សំណូមពរ

-វិះរកមធ្យោបាយណាដើម្បីឱ្យសហគមន៍ចូលរួមសាងសង់ និង ទិញបង្គន់អនាម័យយកទៅប្រើប្រាស់

ប្រធានមន្ទីរ